

ការទទួលបានការព្យាបាលតាមបែប ABA

មេសា 2021 ឯកសារបោះពុម្ពផ្សាយ #7167.06 - Cambodian

- I. [តើអ្វីទៅជាការព្យាបាលតាមបែប ABA?](#)
- II. [ការព្យាបាលតាមបែប ABA តាមរយៈគម្រោងធានារ៉ាប់រងសុខភាព](#)
- III. [ការព្យាបាលតាមបែប ABA នៅតាមសាលារដ្ឋ](#)
- IV. [ការព្យាបាលតាមបែប ABA តាមរយៈមជ្ឈមណ្ឌលប្រចាំតំបន់](#)

តើអ្វីទៅជាការព្យាបាលតាមបែប ABA?

ការវិភាគអាកប្បកិរិយាប្រព្រឹត្តិ ជាការព្យាបាលផ្អែកលើភស្តុតាងជាក់ស្តែង។ ការព្យាបាលតាមបែប ABA ការពារ ឬ កាត់បន្ថយនូវផលប៉ះពាល់លើអាកប្បកិរិយា ដែលរំខានដល់ការសិក្សានិងការប្រាស្រ័យទាក់ទងសង្គម។

គោលបំណងនៃការព្យាបាលតាមបែប ABA អាចរួមបញ្ចូលនូវ៖

- អភិវឌ្ឍឲ្យមាននូវអាកប្បកិរិយាថ្មី
- បង្កើន ឬ បន្ថយអាកប្បកិរិយាមានស្រាប់
- ស្តែងឡើងនូវអាកប្បកិរិយាចេញពីលទ្ធផលនៃបរិបទជាក់លាក់
- ធ្វើឲ្យប្រសើរឡើងនូវចលនាសាច់ដុំក្នុងតាមដៃ កដៃ និងគ្រោមដៃ ការអនាម័យ ការហ្វឹកហ្វឺន ជំនាញការងារផ្ទះ ភាពទាន់ពេលវេលា និងសមត្ថភាពការងារ។
- បង្កើនជំនាញផ្នែកភាសានិងការទំនាក់ទំនង និង
- បង្កើនការយកចិត្តទុកដាក់ ការផ្ដោតអារម្មណ៍ ជំនាញសង្គម ការចងចាំ និងការសិក្សា។

ការព្យាបាលតាមបែប ABA អាចយកមកអនុវត្តបានបំពេញទៅតាមតម្រូវការផ្សេងៗគ្នា។ អ្នកផ្តល់សេវាជំងឺខ្សោយបញ្ហាពិការភាពដែលមានសមត្ថភាព អាចរៀបចំ អនុវត្ត និងវាយតម្លៃលើការរៀបចំតម្រូវទៅតាមបុគ្គលនីមួយៗ។ ការ ព្យា

បាលតាមបែប ABA ពាក់ព័ន្ធដល់ការវាយតម្លៃ ការព្យាបាល និងការតាមដាន។ ដើម្បីប្តូរអាកប្បកិរិយាតាមបែបវិជ្ជមាននិងមានប្រយោជន៍បាននោះ អ្នកផ្តល់សេវាដែលមានការបណ្តុះបណ្តាលប្រើយុទ្ធសាស្ត្រជំរុញតាមបែបវិជ្ជមាន និងការអង្កេតដើមហេតុដែលនាំឱ្យអាកប្បកិរិយាស្តែងឡើង។

អ្នកផ្តល់សេវាជំងឺខ្សោយបញ្ហាពិការភាពដែលមានជំនាញត្រឹមត្រូវ គ្រប់គ្រង ឬផ្តល់ការព្យាបាលតាមបែប ABA ដោយផ្ទាល់។ បុគ្គលនេះជាធម្មតាជាអ្នកវិភាគអាកប្បកិរិយាដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សា (BCBA)។ កម្មវិធីក៏អាចពាក់ព័ន្ធដល់អ្នកផ្តល់ការព្យាបាល ឬ អ្នកបច្ចេកទេសផ្នែកអាកប្បកិរិយាដែលបានចុះបញ្ជី (RBTs)។ អ្នកផ្តល់ការព្យាបាលទាំងនេះត្រូវបានបណ្តុះបណ្តាលនិងគ្រប់គ្រងដោយ BCBA ឬ ដោយអ្នកប្រឹក្សាផ្នែកគ្រប់គ្រងអាកប្បកិរិយា។ ពេលខ្លះបុគ្គលមានអាជ្ញាប័ណ្ណផ្សេង និងផ្តល់សេវាព្យាបាលតាមបែប ABA ថាជាអ្នកផ្តល់សេវាដែលមានជំនាញជំងឺខ្សោយបញ្ហាពិការភាពទៅវិញ។ នេះរួមមាន៖

- គ្រូពេទ្យ
- គ្រូពេទ្យរក្សាភាព
- អ្នកព្យាបាលចលនាដោយដៃ
- អ្នកព្យាបាលដោយសកម្មភាពផ្សេងៗ
- អ្នកចិត្តសាស្ត្រ
- អ្នកជំនាញសុខភាពផ្លូវចិត្ត
- អ្នកចិត្តសាស្ត្រអប់រំ
- អ្នកសង្គមកិច្ចផ្នែកគ្លីនិក
- អ្នកផ្តល់ប្រឹក្សាមានវិជ្ជាជីវៈផ្នែកគ្លីនិក
- អ្នកជំនាញផ្នែកទំនាក់ទំនង
- អ្នកជំនាញជំនួយការស្តាប់

ទោះជាយ៉ាងណា សេវាកម្មដែលបានផ្តល់ត្រូវស្ថិតនៅក្នុងបទពិសោធន៍និងសមត្ថភាពតាមអាជ្ញាប័ណ្ណ។¹

ការព្យាបាលតាមបែប ABA អាចធ្វើឡើងបានតាមទីតាំងផ្សេងៗគ្នា។ ការព្យាបាលអាចធ្វើឡើងនៅតាមផ្ទះ នៅសាលារៀន និងនៅក្នុងសហគមន៍។ ជំនួនម៉ោងប្រចាំសប្តាហ៍ និងម៉ោងព្យាបាលខុសៗគ្នា។ ជាធម្មតាយើងសម្របសម្រួលនិងទទួលសេវាព្យាបាលតាមបែប ABA តាមរយៈមណ្ឌលសិក្សាធិការធានារ៉ាប់រងសុខភាព ឬតាមមជ្ឈមណ្ឌលប្រចាំតំបន់។

មានមធ្យោបាយផ្សេងៗគ្នាដើម្បីទទួលបាននិងផ្តល់មូលនិធិដល់សេវាព្យាបាលតាមបែប ABA។ ការទទួលបានបានសេវាព្យាបាលតាមបែប ABA និងការផ្តល់មូលនិធិអាចមានបញ្ហាប្រឈម។ ជាទូទៅ ធានារ៉ាប់រង មណ្ឌលសិក្សាធិការ ឬ មជ្ឈមណ្ឌលប្រចាំតំបន់ នឹងផ្តល់មូលនិធិដល់កុមារទាំងឡាយណាដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។ ដើម្បីទទួលបានការព្យាបាលតាមបែប ABA តាមរយៈ

គម្រោងធានារ៉ាប់រងសុខភាព មណ្ឌលសិក្សាជីវិត ឬ មជ្ឈមណ្ឌលប្រចាំ តំបន់នោះ អ្នកត្រូវតែដឹងពីប្រភេទនៃធានារ៉ាប់រងសុខភាពដែលអ្នកមាន។

ការទទួលបានការព្យាបាលតាមបែប ABA តាមរយៈគម្រោងធានារ៉ាប់រងសុខភាព

គម្រោងធានារ៉ាប់រងសុខភាពជាច្រើន ធានាទៅលើការព្យាបាលតាមបែប ABA។ ផ្នែកនេះនិយាយពីការទទួលបានមូលនិធិនិងសេវាកម្មតាមរយៈធានារ៉ាប់រង។ រួមបញ្ចូលនូវគម្រោង Medi-Cal, គម្រោងបានទិញតាម Covered Californior, គម្រោងផ្ទាល់ខ្លួនទិញតាមក្រុមហ៊ុនធានារ៉ាប់រងឯកជន និងគម្រោងសុខភាពផ្តល់ដោយនិយោជក។

ការទទួលបានការព្យាបាលតាមបែប ABA តាមរយៈ Medi-Cal

តើគម្រោង Medi-Cal ធានាលើការព្យាបាលតាមបែប ABA ទេ?

បាទ/ចាស៍ សម្រាប់សមាជិកទាំងឡាយដែលមានអាយុក្រោម 21 ឆ្នាំ² ស្ថិតក្រោមអត្ថប្រយោជន៍ពី Medicaid ដែលទើបទទួលបាននិងការទទួលបានជាទៀងទាត់នូវការពិនិត្យសុខភាព, ការធ្វើរោគវិនិច្ឆ័យ, និងការព្យាបាល (EPSDT),³ គម្រោង Medi-Cal ធានាទៅលើការព្យាបាលផ្នែកអាកប្បកិរិយាចាំបាច់តាមវេជ្ជសាស្ត្រទាំងអស់ (BHT) សម្រាប់អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដោយស្របច្បាប់។⁴ ការព្យាបាលសុខភាពផ្នែកអាកប្បកិរិយាគឺជាផ្នែកមួយនៃសេវាគម្រោង Medi-Cal ដោយរួមបញ្ចូលទាំងការព្យាបាលតាមបែប ABA ផងដែរ។⁵ គ្រូពេទ្យ ឬ អ្នកចិត្តសាស្ត្រត្រូវតែណែនាំការព្យាបាលតាមបែប ABA ថាមានលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ គឺផ្នែកទៅលើថាតើសេវាកម្មនឹងត្រឹមត្រូវ ឬ ធ្វើឱ្យប្រសើរឡើងដល់សរីរាង្គកាយ និង/ឬលក្ខខណ្ឌអាកប្បកិរិយាដែរឬទេ។⁶ គម្រោង Medi-Cal មិនតម្រូវឱ្យមានការធ្វើរោគវិនិច្ឆ័យជំងឺខ្សោយបញ្ហាពិការភ្នែកដើម្បីទទួលបានសេវាព្យាបាលតាមបែប ABA ទេ។⁷ គម្រោង Medi-Cal ធានាលើសេវាព្យាបាលតាមបែប ABA សម្រាប់សេវាបង់ថ្លៃ និងការថែទាំគ្រប់គ្រងដោយគម្រោង Medi-Cal។⁸

កុមារទទួលបានគម្រោងសេវា Medi-Cal បង់ថ្លៃ និងទទួលបានសេវាព្យាបាលតាមបែប ABA ពីមជ្ឈមណ្ឌលប្រចាំតំបន់ក្នុងមូលដ្ឋានរបស់គេ។⁹ ប្រសិនបើអ្នកទទួលបានសេវា Medi-Cal បង់ថ្លៃ ហើយចង់សាកល្បងលទ្ធភាពព្យាបាលតាមបែប ABA នោះ សូមទាក់ទងមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកដើម្បីពិភាក្សាពីសេវាកម្មនិងការផ្តល់មូលនិធិ។ ប្រសិនបើអ្នកទទួលបាន Medi-Cal បង់ថ្លៃ ហើយមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ទេនោះ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់ដើម្បីកំណត់ទៅលើសិទ្ធិអាចទទួលបានដោយស្របច្បាប់។ ប្រសិនបើអ្នកមានគម្រោង Managed Care Plan សូមទាក់ទងទៅកាន់គម្រោង របស់អ្នកនេះ ហើយ

សួរនាំអំពីសេវាព្យាបាលតាមបែប ABA។ អ្នកក៏អាចទៅដោយផ្ទាល់ទៅកាន់អ្នកផ្តល់សេវាថែទាំបឋមរបស់អ្នក (ឧទា. គ្រូពេទ្យកុមាររបស់អ្នក) និងសួរអំពីសេវាព្យាបាលតាមបែប ABA បានផងដែរ។

តើលក្ខខណ្ឌតម្រូវសម្រាប់សេវាព្យាបាលតាមបែប ABA ក្រោមគម្រោង Medi-Cal មានអ្វីខ្លះ?

- ត្រូវមានអាយុក្រោម 21 ឆ្នាំ។
- មានការណែនាំចេញពីគ្រូពេទ្យ គ្រូពេទ្យរៈកាត់ ឬអ្នកចិត្តសាស្ត្រដែលមានអាជ្ញាប័ណ្ណ ដោយបញ្ជាក់ថាសេវាព្យាបាលសុខភាពផ្នែកអាកប្បកិរិយាផ្នែកលើកស្តីតាងមានលក្ខណៈចាំបាច់តាមបែបវេជ្ជសាស្ត្រ។
- មានស្ថិរភាពផ្នែកវេជ្ជសាស្ត្រ។
- មិនតម្រូវឱ្យមានការតាមដានមើលថែ/ផ្នែកវេជ្ជសាស្ត្រ ឬនីតិវិធីត្រូវផ្តល់នៅក្នុងមន្ទីរពេទ្យ ឬ រោងសម្រាកព្យាបាលរយៈពេលវែងសម្រាប់បុគ្គលមានពិការភាពផ្នែកបញ្ហា (ICF/ID)។¹⁰

តើនរណាជាអ្នកទទួលខុសត្រូវលើសេវាព្យាបាលតាមបែប ABA ក្នុងករណីដែលក្មេងមានធានារ៉ាប់រងឯកជន និង Medi-Cal?

ជួនកាលកុមារមានការការពារដោយធានារ៉ាប់រងទាំងពីរ។ នៅពេលដែលកុមារមានការការពារដោយធានារ៉ាប់រងទាំងពីរ ពួកគេមានការធានាដោយ Medi-Cal និងការធានាសុខភាពផ្សេងទៀត។ ការការពារសុខភាពដោយធានារ៉ាប់រងបន្ថែមទៀត អាចរួមបញ្ចូលនូវគម្រោងឯកជនជាលក្ខណៈបុគ្គល ឬ គម្រោងឯកជនជាក្រុម។ ប្រសិនបើកុមារមានការការពារដោយធានារ៉ាប់រងទាំងពីរ ពួកគេនឹងទទួលបានសេវាព្យាបាលតាមបែប ABA និងទទួលបានមូលនិធិចេញពីធានារ៉ាប់រងឯកជនរបស់គេ។¹¹ គម្រោង Medi-Cal នឹងក្តោបទៅលើសេវាកម្មទាំងឡាយដែលមិនស្ថិតក្រោមការការពារដោយធានារ៉ាប់រងឯកជននោះទេ។¹² ឧទាហរណ៍ អ្នកអាចនឹងប្រើគម្រោង Medi-Cal ជាសេវាភ្ជាប់ទៅនឹងធានារ៉ាប់រងឯកជនរបស់អ្នក ដើម្បីទូទាត់ថ្លៃនៃសហបង់ថ្លៃ និង/ឬសហបង់ថ្លៃធានារ៉ាប់រងពាក់ព័ន្ធនៅនឹងកស្តីតាងនៃការការពារដោយធានារ៉ាប់រង។ ប្រសិនបើអ្នកមានធានារ៉ាប់រងឯកជន និងមានគម្រោងសេវា Medi-Cal បង់ថ្លៃ ពេលនោះអ្នកផ្តល់សេវា ABA របស់អ្នកគួរតែជាអ្នកផ្តល់សេវាគម្រោង Medi-Cal បង់ថ្លៃ ដោយថ្លៃចំណាយជាសហបង់ថ្លៃ។ ប្រសិនបើអ្នកផ្តល់សេវា ABA របស់អ្នកមិនមែនជាអ្នកផ្តល់សេវាគម្រោង Medi-Cal បង់ថ្លៃទេនោះ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ជំនួយសហបង់ថ្លៃ។

តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ ក្នុងករណីដែលខ្ញុំមិនឯកភាពជាមួយនឹងការបដិសេធ ឬ ការប្តូរសេវារបស់ខ្ញុំទេនោះ?

ប្រសិនបើអ្នកមានសេវាកម្រោង Medi-Cal បង់ថ្លៃ អ្នកអាចស្នើសុំឲ្យមានសវនាការថ្នាក់រដ្ឋមួយ។

ប្រសិនបើអ្នកមានគម្រោង Managed Care Plan អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋក្រោយពី៖

- អ្នកបានបញ្ចប់ដំណើរការប្តឹងជំនាស់ផ្ទៃក្នុងរបស់គម្រោង Managed Care Plan របស់អ្នក ហើយបានទទួលលិខិតមួយច្បាប់ប្រាប់ដល់អ្នកថា គម្រោងសុខភាពរបស់អ្នកនឹងមិនផ្តល់សេវាកម្មនោះទេ ឬ
- អ្នកមិនទទួលបានលិខិតមួយច្បាប់ដែលប្រាប់អ្នកអំពីសេចក្តីសម្រេចទេ ហើយវាមានរយៈពេលលើស 30 ថ្ងៃហើយ។¹³

អ្នកអាចស្វែងរកព័ត៌មានបន្ថែមទៀតអំពីដំណើរការប្តឹងជំនាស់ផ្ទៃក្នុងរបស់គម្រោង managed care plan ដោយទាក់ទងទៅកាន់សេវាសមាជិក។ តំណភ្ជាប់ខាងក្រោម ជាបញ្ជីនៃព័ត៌មានទំនាក់ទំនងសម្រាប់គម្រោងគ្រប់គ្រងការថែទាំអស់របស់ Medi-Cal។

<https://www.dhcs.ca.gov/individuals/Pages/MMCDHealthPlanDir.aspx>

ការស្នើសុំសវនាការថ្នាក់រដ្ឋ

អ្នកត្រូវតែបញ្ជូនសំណើសម្រាប់សវនាការថ្នាក់រដ្ឋក្នុងរយៈពេល 90 ថ្ងៃនៃកាលបរិច្ឆេទនៅលើលិខិតបដិសេធរបស់អ្នក។¹⁴ ដើម្បីស្នើសុំសវនាការថ្នាក់រដ្ឋ អ្នកអាចបំពេញទម្រង់ "សំណើសុំសវនាការថ្នាក់រដ្ឋ" តាម

www.dhcs.ca.gov/services/medi-cal/Pages/Medi-CalFairHearing.aspx

ហើយបញ្ជូនវាទៅកាន់៖

នាយកដ្ឋានសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា (California Department of Social Services)

អង្គភាពសវនាការរដ្ឋ

P.O. Box 944243, MS 19-37

Sacramento, CA 94244-2430

អ្នកក៏អាចនឹងទូរសព្ទដើម្បីសុំឲ្យមានសវនាការថ្នាក់រដ្ឋបានផងដែរ។ លេខ ទូរសព្ទអាចជាប់រលំ។ អ្នកអាចនឹងទទួលបានសារប្រាប់ថានឹងទូរសព្ទមកវិញពេលក្រោយ។

ខ្សែទូរសព្ទគតិកថ្លៃ៖ 1-800-952-5253
TTY: 1-800-952-8349

អ្នកក៏អាចដាក់សំណើសុំសវនាការថ្នាក់រដ្ឋតាមអនឡាញបានផងដែរ៖
<https://acms.dss.ca.gov/acms/page.request.do?page=public.intakeForm>.

តើខ្ញុំនៅតែអាចទទួលបានការព្យាបាលក្នុងខណៈដែលសំណើសុំសវនាការថ្នាក់រដ្ឋរបស់ខ្ញុំកំពុងស្ថិតក្នុងការរង់ចាំទេ?

បាទ/ចាស៎ ប្រសិនបើការជូនដំណឹងឈប់មាន ឬ មានការកាត់បន្ថយសេវាកម្មនោះ។ លក្ខណសម្បត្តិដែលមានសិទ្ធិទទួលបាន "ជំនួយបង់ប្រាក់កំពង់ស្ថិតក្នុងការរង់ចាំ" តម្រូវឱ្យអ្នក៖

- ស្នើសុំឱ្យមានសវនាការថ្នាក់រដ្ឋក្នុងរយៈពេលដប់ថ្ងៃ ចាប់ពី៖
 - កាលបរិច្ឆេទជូនដំណឹងត្រូវបានបញ្ជាក់ដោយប្រៃសណីយ៍ ឬ
 - កាលបរិច្ឆេទជូនដំណឹងត្រូវបានផ្តល់ទៅដល់អ្នក ឬ
 - មុនកាលបរិច្ឆេទ លិខិតជូនដំណឹងនិយាយថា ការព្យាបាលរបស់អ្នកនឹងត្រូវឈប់ ឬ ប្តូរ។
- និយាយថាអ្នកចង់រក្សាការទទួលបានការព្យាបាលក្នុងអំឡុងដំណើរការសវនាការ។

វាអាចត្រូវប្រើពេលរហូតដល់ទៅ 90 ថ្ងៃ ដើម្បីឱ្យករណីបណ្តឹងរបស់អ្នកត្រូវបើកសវនាការ និងការសម្រេចត្រូវបញ្ជូនមកអ្នកវិញនោះ។

ការទទួលបានការព្យាបាលតាមបែប ABA តាមរយៈធានារ៉ាប់រងសុខភាពឯកជន

តើខ្ញុំអាចទទួលបានការព្យាបាលតាមបែប ABA តាមរយៈគម្រោងដែលបានទិញតាមរយៈ Covered California បានទេ?

បាទ/ចាស៎។ ច្បាប់ទទួលបានការថែទាំមួយសមស្រប (ACA) ឆ្នាំ 2010 តម្រូវឱ្យគម្រោងធានារ៉ាប់រងសុខភាពលក់តាមរយៈ Covered California បញ្ចូលនូវអត្ថប្រយោជន៍សុខភាពចាំបាច់មួយចំនួន។¹⁵ អត្ថប្រយោជន៍ចាំបាច់ទាំងនេះអាចរួមបញ្ចូលទាំងការព្យាបាលតាមបែប ABA ផងដែរ។¹⁶ ស្ថិតក្រោមច្បាប់ ACA សេវាព្យាបាលសុខភាពផ្លូវចិត្តគម្រោងរបស់អ្នកត្រូវតែដូចគ្នាទៅនឹងអ្វីដែលគម្រោងរបស់អ្នកផ្តល់ឱ្យសម្រាប់សេវាវេជ្ជសាស្ត្រប្រហាក់ប្រហែល។ គម្រោង Covered California ត្រូវធានាទៅលើការព្យាបាលតាមបែប ABA សម្រាប់បុគ្គលដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។

តើខ្ញុំអាចទទួលបានការព្យាបាលតាមបែប ABA តាមរយៈគម្រោងជាលក្ខណៈបុគ្គល ដែលខ្ញុំបានទិញដោយផ្ទាល់តាមរយៈក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនបាន ទេ?

បាន/ចាស់ ប្រសិនបើកូនរបស់អ្នកមានជំងឺខ្សោយបញ្ហាពិការភាព ឬរោគវិនិច្ឆ័យ មានការលូតលាស់មិនប្រក្រតីធ្ងន់ធ្ងរផ្សេងទៀត។ ច្បាប់រដ្ឋបញ្ញត្តិទៅលើគម្រោង ឯកជននានា។ ច្បាប់ SB 946 ចូលជាធរមានថ្ងៃ 1 កក្កដា ឆ្នាំ 2012 តម្រូវឱ្យទៅ ដល់កិច្ចសន្យាគម្រោងថែទាំសុខភាព និងគោលនយោបាយធានារ៉ាប់រងសុខភាព ដើម្បីផ្តល់ការធានាសម្រាប់ការព្យាបាលសុខភាពផ្នែកអាកប្បកិរិយាចាំបាច់តាម វេជ្ជសាស្ត្រ។ នេះរួមបញ្ចូលទាំងការព្យាបាលតាមបែប ABA សម្រាប់ជនទាំងឡាយ ណាដែលមានជំងឺខ្សោយបញ្ហាពិការភាព ឬភាពមិនប្រក្រតីលើការលូតលាស់ធ្ងន់ធ្ងរ ផ្សេងទៀត។ ច្បាប់ SB 946 អនុវត្តចំពោះគម្រោងសុខភាពទាំងអស់ ដែលផ្តល់ការ ព្យាបាលការសម្រាកពេទ្យ ការព្យាបាលតាមវេជ្ជសាស្ត្រ ឬ ការព្យាបាលការរះកាត់ ស្ថិតក្រោមដែនយុត្តាធិការរបស់នាយកដ្ឋានគ្រប់គ្រងសេវាថែទាំសុខភាព (DMHC) ឬ នាយកដ្ឋានធានារ៉ាប់រង (DI)។¹⁷ ប្រសិនបើកូនរបស់អ្នកមិនមានជំងឺខ្សោយ បញ្ហាពិការភាព ឬរោគវិនិច្ឆ័យភាពមិនប្រក្រតីផ្នែកការលូតលាស់ធ្ងន់ធ្ងរ ផ្សេងទៀតទេនោះ ធានារ៉ាប់រងរបស់អ្នកអាចនឹងធានាទៅលើ ការព្យាបាលតាម បែប ABA បាន។ សូមទាក់ទងទៅកាន់នាយកដ្ឋានសេវាសមាជិករបស់គម្រោង ខុសភាពរបស់អ្នក ដើម្បីស្វែងយល់ក្រែងគម្រោងរបស់អ្នកក៏ធានាដល់ការព្យា បាលតាមបែប ABA សម្រាប់បុគ្គលគ្មានជំងឺខ្សោយបញ្ហាពិការភាព ឬរោគ វិនិច្ឆ័យភាពមិនប្រក្រតីផ្នែកការលូតលាស់ធ្ងន់ធ្ងរផ្សេងទៀត។

តើខ្ញុំអាចទទួលបានការព្យាបាលតាមបែប ABA តាមរយៈធានារ៉ាប់រងសុខភាពតាម និយោជករបស់ខ្ញុំបានទេ?

ច្បាប់រដ្ឋកំណត់ឱ្យគម្រោងសុខភាពផ្តល់ដោយនិយោជកជាគម្រោងដែលធានា ពេញលេញ/ផ្តល់មូលនិធិពេញលេញ។ ច្បាប់រដ្ឋដែលកំណត់គម្រោងផ្តល់ដោយ និយោជកត្រូវតែធានាពេញលេញ/ផ្តល់មូលនិធិពេញលេញនោះគឺ ច្បាប់ SB 946។ ច្បាប់ 946 តម្រូវឱ្យកិច្ចសន្យាគម្រោងសេវាថែទាំសុខភាព និងគោលនយោបាយ ធានារ៉ាប់រងសុខភាពផ្តល់នូវការការពារដូចដែលបានធ្វើការកត់សម្គាល់ខាងលើ។ ច្បាប់ SB 946 អនុវត្តចំពោះគម្រោងសុខភាពទាំងអស់ ដែលផ្តល់ការព្យាបាលការ សម្រាកពេទ្យ ការព្យាបាលផ្នែកវេជ្ជសាស្ត្រ ឬការព្យាបាលការរះកាត់ ស្ថិតក្រោម យុត្តាធិការរបស់នាយកដ្ឋានគ្រប់គ្រងសេវាថែទាំសុខភាព (DMHC) ឬ នាយកដ្ឋានធានារ៉ាប់រង (DI)។

ផ្ទុយទៅវិញ នៅពេលគម្រោងមួយជាគម្រោងធានាដោយខ្លួនឯង/ផ្តល់មូលនិធិ ដោយខ្លួនឯងនោះ វាត្រូវបានកំណត់ដោយច្បាប់សហព័ន្ធ។ ក្នុងខណៈដែលគម្រោង ត្រូវបានធានាដោយខ្លួនឯង/ផ្តល់មូលនិធិដោយខ្លួនឯងទាំងអស់ ត្រូវបាន អនុលោមទៅតាមច្បាប់សហព័ន្ធនោះ និយោជកបង្កើតឡើងនូវការរៀបចំ អត្ថប្រយោជន៍របស់គម្រោង។ គម្រោងមួយចំនួនធានាទៅលើការព្យាបាលតាម

បែប ABA និងគម្រោងផ្សេងទៀតនឹងមិនធានាទេ។ សូមទាក់ទងនាយកដ្ឋានសេវាសមាជិករបស់គម្រោងសុខភាពអ្នក ឬ នាយកដ្ឋានធនធានមនុស្សរបស់និយោជកអ្នក ដើម្បីឱ្យដឹងថាគម្រោងរបស់អ្នកធានារ៉ាប់រងខ្លួនអ្នក/ផ្តល់មូលនិធិខ្លួនអ្នក និងថាតើការព្យាបាលតាមបែប ABA ជាអត្ថប្រយោជន៍ដែលត្រូវបានធានាដែរឬទេ។ ប្រសិនបើគម្រោងរបស់អ្នកមិនធានាលើសេវាព្យាបាលតាមបែប ABA នោះទេ ស្នើសុំលិខិតបញ្ជាក់ពីការធានា និងទាក់ទងទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់។¹⁸ មជ្ឈមណ្ឌលប្រចាំតំបន់អាចនឹងផ្តល់មូលនិធិសម្រាប់ការព្យាបាលតាមបែប ABA ប្រសិនបើអ្នកមានគម្រោងធានារ៉ាប់រងសុខភាពដែលធានាផ្តល់ខ្លួន/ផ្តល់មូលនិធិផ្តល់ខ្លួន ដែលមិនធានាទៅលើសេវាទាំងនេះនោះ។ អ្នកក៏អាចសុំឱ្យនិយោជករបស់អ្នកពិចារណាធានាទៅលើសេវាទាំងនេះនៅក្នុងគម្រោងរបស់គេ។

តើនរណាអាចទាក់ទងបាន ប្រសិនបើធានារ៉ាប់រងសុខភាពឯកជនរបស់អ្នកបដិសេធការទាមទារ ឬការស្នើសុំរបស់អ្នក?

ធានារ៉ាប់រងសុខភាពឯកជន ត្រូវដំណើរការការទាមទាររបស់អ្នក ឬឆ្លើយតបទៅនឹងសំណើជាលាយលក្ខណ៍អក្សររបស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។¹⁹ ក្រោយទទួលបានការបដិសេធ ឬសេវាមិនត្រូវបានបញ្ឈប់នោះ អ្នកអាចដាក់ពាក្យបណ្តឹងជំទាស់ដោយផ្ទាល់តាមរយៈនាយកដ្ឋានសេវាសមាជិកធានារ៉ាប់រងរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងនេះបាននៅលើប័ណ្ណធានារ៉ាប់រងរបស់អ្នក ឬនៅលើសៀវភៅណែនាំពីអត្ថប្រយោជន៍។ នៅពេលអ្នកទូរសព្ទ សុំនិយាយជាមួយនរណាម្នាក់អំពីការប្តឹងជំទាស់ទៅនឹងសេវាទាក់ទងនឹងជំងឺខ្សោយបញ្ហាពិការភ្នែក ឬសេវាសុខភាពផ្នែកអាកប្បកិរិយា។ គម្រោងធានារ៉ាប់រង របស់អ្នកអាចស្នើឱ្យអ្នកដាក់បណ្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ។ គម្រោងផ្សេងទៀតអាចមានដំណើរការប្តឹងជំទាស់តាមអនឡាញ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងត្រូវឆ្លើយតបទៅនឹងពាក្យស្នើសុំរបស់អ្នកនៅក្នុងរយៈពេល 30 ថ្ងៃ។²⁰

នៅពេលក្រុមហ៊ុនធានារ៉ាប់រងបដិសេធសំណើរបស់អ្នក ពួកគេត្រូវបញ្ជាក់ពីហេតុផលសម្រាប់ការបដិសេធ។ ពួកគេក៏ត្រូវផ្តល់ដល់អ្នកនូវឯកសារដែលពាក់ព័ន្ធផងដែរ។ ស្នើសុំឯកសារទាំងនេះប្រសិនបើអ្នកមិនទាន់មានឯកសារទាំងនេះនៅឡើយ។ នៅពេលអ្នកប្តឹងជំទាស់ រួមបញ្ចូលនូវការវាយតម្លៃទាំងឡាយពីមុនមក គម្រោងព្យាបាលនានា គោលបំណង និងលិខិតទាំងឡាយពីគ្រូពេទ្យកុមារកូនរបស់អ្នក មណ្ឌលសិក្សាធិការ ឬ មជ្ឈមណ្ឌលប្រចាំតំបន់។ ឯកសារអស់ទាំងនេះគួរជួយដល់ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រនៃការព្យាបាលតាមបែប ABA។ រក្សាទុកឱ្យមាននូវឯកសារទាំងនេះបន្ថែមទៀតក្នុងអំឡុងដំណើរការប្តឹងជំទាស់។²¹

ធនធានទាំងនេះផ្តល់នូវព័ត៌មានបន្ថែមអំពីដំណើរការប្តឹងជំទាស់ធានារ៉ាប់រងឯកជន និងច្បាប់ SB 946៖

- **ស្នមចុចទីនេះ:** សម្រាប់ឯកសារបោះពុម្ពដោយ **DRC** ស្តីពីការប្តឹងជំនាស់ការបដិសេធដោយគម្រោងសុខភាពឯកជន។
- **ស្នមចុចទីនេះ:** សម្រាប់ឯកសារបោះពុម្ពដោយ **DRC**ស្តីពីច្បាប់ **SB 946**។
- **ស្នមចុចទីនេះ:** ស្តីពីបញ្ជីរាយឈ្មោះគម្រោងទាំងអស់ស្ថិតក្រោមនាយកដ្ឋានគ្រប់គ្រងសេវាថែទាំសុខភាព (**DMHC**)។
- **ស្នមចុចទីនេះ:** សម្រាប់បញ្ជីរាយឈ្មោះគម្រោងទាំងអស់ស្ថិតក្រោមនាយកដ្ឋានធានារ៉ាប់រង (**DI**)។

ការព្យាបាលតាមបែប ABA នៅតាមសាលារដ្ឋ

កូនរបស់អ្នកអាចទទួលបានសេវាព្យាបាលតាមបែប **ABA** តាមរយៈគម្រោងធានារ៉ាប់រងសុខភាពកូនរបស់អ្នក។ ទោះបីយ៉ាងណា ប្រសិនបើកូនរបស់អ្នកត្រូវការការព្យាបាលតាមបែប **ABA** ដើម្បីទទួលបានសេវាការអប់រំពិសេសនោះ វាក៏អាចទទួលបាននូវការព្យាបាលតាមបែប **ABA** ដែលពាក់ព័ន្ធនឹងការអប់រំតាមរយៈមណ្ឌលសិក្សាធិការកូនរបស់អ្នក។ មានការកំណត់ទៅលើការទទួលបាន និងការផ្តល់មូលនិធិការព្យាបាលតាមបែប **ABA** តាមរយៈមណ្ឌលសិក្សាធិការ។ ផ្នែកនេះពន្យល់ពីច្បាប់សហព័ន្ធស្តីពីកម្មវិធីអប់រំពិសេស ពីរបៀបស្នើសុំកម្មវិធីអប់រំជាលក្ខណៈបុគ្គលសម្រាប់កូនរបស់អ្នក និងពិស្ថានភាពដែលមណ្ឌលសិក្សានឹងផ្តល់មូលនិធិសម្រាប់ការព្យាបាលតាមបែប **ABA**។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ច្បាប់បុគ្គលមានពិការភាពគ្រប់គ្រងទៅលើកម្មវិធីអប់រំពិសេស។

តើអ្វីទៅជាច្បាប់បុគ្គលមានពិការភាពនិងស្តង់ដារ **FAPE**?

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋគ្រប់គ្រងលើកម្មវិធីអប់រំពិសេស។ ច្បាប់ទាំងនេះរាប់បញ្ចូលទាំងច្បាប់បុគ្គលមានពិការភាព (**IDEA**) និងក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា។ ច្បាប់ **IDEA** កំណត់គោលការណ៍ណែនាំសម្រាប់ស្តង់ដារកម្មវិធីអប់រំពិសេស។

សិស្សដែលមានសិទ្ធិទទួលបានដោយស្របច្បាប់នូវការអប់រំពិសេសមានសិទ្ធិទទួលបានការអប់រំជាសាធារណៈសមស្របដោយឥតគិតថ្លៃ (**FAPE**)។²² "ឥតគិតថ្លៃ" មានន័យថាសាលារដ្ឋបង់ថ្លៃសម្រាប់ការអប់រំពិសេស និងសេវាពាក់ព័ន្ធនានា—មិនមែនគ្រួសារទេ។ "សមស្រប" មានន័យថាការអប់រំពិសេសឆ្លើយតបទៅនឹងតម្រូវដាច់ដោយឡែករបស់សិស្ស។ ហើយការអប់រំពិសេសផ្តល់ជូន សិស្សនូវអត្ថប្រយោជន៍ផ្នែកអប់រំ។ ដូច្នេះ ប្រសិនបើសិស្សត្រូវការការព្យាបាលតាមបែប **ABA** ដើម្បីបានអត្ថប្រយោជន៍ពិសាលានោះ មណ្ឌលសិក្សាធិការគួររងថ្លៃការព្យាបាលតាមបែប **ABA** ជាសេវាពាក់ព័ន្ធ។²³ ហើយ **FAPE** តម្រូវឱ្យសេវានោះឆ្លើយតបទៅតាមស្តង់ដារសមស្របពិសាលាមក្តេយ្យដល់សាលាមធ្យមសិក្សា (អាយុ 3 ដល់ 21 ឆ្នាំ) និងអនុវត្តទៅតាមកម្មវិធីអប់រំជាលក្ខណៈបុគ្គល (**IEP**)។²⁴

តើកម្មវិធីអប់រំជាលក្ខណៈបុគ្គល (IEP) ជាអ្វី និងតើខ្ញុំស្នើសុំកម្មវិធីនេះសម្រាប់ កូនខ្ញុំដោយរបៀបណា?

កម្មវិធីអប់រំជាលក្ខណៈបុគ្គល (IEP) គឺជាគម្រោងជាលាយលក្ខណ៍អក្សរ ដែលអ្នក និងក្រុមការងារ IEP សិស្សរបស់អ្នកបង្កើតឡើងនៅពេលកូនរបស់អ្នកមានសិទ្ធិ ទទួលបានការអប់រំពិសេស។ ក្រុមការងារ IEP កែសម្រួលឡើងវិញនូវ IEP ប្រចាំឆ្នាំ យ៉ាងតិចបំផុត។ IEP រៀបរាប់ពីកម្រិតការសិក្សាបច្ចុប្បន្នរបស់កូនអ្នក គោលដៅ សិក្សា សេវាកម្ម ទិស្នាក់អាស្រ័យ ការកែសម្រួល និងការដាក់ទៅតាមសាលា។²⁵

ជំហានដំបូងដើម្បីទទួលបានកម្មវិធី IEP គឺត្រូវស្នើសុំឲ្យមណ្ឌលសិក្សាធិការវាយ តម្លៃកូនរបស់អ្នកសម្រាប់ការអប់រំពិសេស។ អ្នក ឬនរណាម្នាក់នៅក្នុងក្រុមសាលា របស់សិស្សអ្នកអាចណែនាំសិស្សរបស់អ្នកសម្រាប់ការវាយតម្លៃនៅពេលណាមួយក៏ បាន។ ប្រសិនបើអ្នកចង់ណែនាំសិស្សរបស់អ្នកសម្រាប់ការអប់រំពិសេស នោះ សូម ផ្ញើសំណើជាលាយលក្ខណ៍អក្សរនិងចុះកាលបរិច្ឆេទទៅកាន់នាយកសាលាសិស្សរបស់ អ្នក។²⁶ សាលាត្រូវតែធ្វើឲ្យអ្នកនូវគម្រោងវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ ក្រោយ ទទួលបានសំណើណែនាំជាលាយលក្ខណ៍អក្សរសម្រាប់ការអប់រំពិសេស។ ពេលវេលា កំណត់នេះ ត្រូវផ្អាកក្នុងអំឡុងវិសមកាលលើសពីប្រាំថ្ងៃ (ឧទា. វិស្សមកាលរដូវ ស្លឹកឈើជ្រុះ និងរដូវក្តៅ)។

មណ្ឌលសិក្សាធិការមិនអាចវាយតម្លៃសិស្សរបស់អ្នកបានរហូតទាល់តែខ្លួនទទួល បាននូវការឯកភាពយល់ព្រមសម្រាប់ការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់អ្នក។ ត្រូវប្រាកដថាសាលាមានគម្រោងវាយតម្លៃសិស្សរបស់អ្នកនៅគ្រប់ផ្នែក ទាំងអស់ នៃពីការភាពដែលត្រូវបានសង្ស័យ។ អ្នកអាចសរសេរនៅលើគម្រោងថា អ្នកចង់ ដឹងក្រែងសិស្សរបស់អ្នកមានតម្រូវការការព្យាបាលតាមបែប ABA នៅសាលា។ បន្ទាប់មក សូមចុះហត្ថលេខាយល់ព្រមនៅលើគម្រោងវាយតម្លៃ ស្នើសុំការវាយ តម្លៃបន្ថែមប្រសិនបើចាំបាច់ និងសូមផ្ញើត្រឡប់មកវិញឲ្យបានទាន់ពេលនូវ គម្រោងដែលចុះហត្ថលេខារួចរាល់ទៅកាន់សាលារៀន។

នៅពេលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរសម្រាប់ ការវាយតម្លៃតាមមណ្ឌលសិក្សាធិការត្រូវរៀបចំការប្រជុំស្តីពីកម្មវិធី IEP ដើម្បី ពិភាក្សាពីសិទ្ធិស្របច្បាប់ត្រូវទទួលបានការអប់រំពិសេសរបស់សិស្សអ្នកក្នុងរយៈ ពេល 60 ថ្ងៃតាមប្រតិទិន។²⁷ ហើយប្រសិនបើសិស្សរបស់អ្នកត្រូវបានរកឃើញថា មានសិទ្ធិស្របច្បាប់ទទួលបានការអប់រំពិសេសនោះក្រុមការងារ IEP ក៏ត្រូវបង្កើត ការអប់រំពិសេសឡើងសម្រាប់សិស្សរបស់អ្នកក្នុងរយៈពេលកំណត់ដូចគ្នានេះដែរ។ ជាថ្មីម្តងទៀត ពេលវេលាកំណត់នេះផ្អាកសម្រាប់វិស្សមកាលសាលារយៈពេលវែង ជាងប្រាំថ្ងៃ។ មណ្ឌលសិក្សាធិការគួរពិភាក្សាពីតម្រូវការសិស្សរបស់អ្នក បង្កើតគោល បំណងជាក់លាក់ដើម្បីឆ្លើយតបចំពោះតម្រូវការទាំងនោះ និងបង្ហាញពីអ្វីដែលជា សេវាពាក់ព័ន្ធនិងទិស្នាក់អាស្រ័យដែលសិស្សរបស់អ្នកត្រូវការដើម្បីបង្កើតឲ្យមាន វឌ្ឍនភាពដល់គោលបំណងរបស់ពួកគេ។

ក្រុមការងារ IEP អាចយល់ព្រមថា សិស្សរបស់អ្នកមានតម្រូវការសេវាព្យាបាលតាមបែប ABA នៅសាលា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ បើដូច្នោះមែន កម្មវិធីសិក្សា IEP កូនរបស់អ្នកនឹងរួមបញ្ចូលនូវការព្យាបាលតាមបែប ABA ថាជា “សេវាកម្មពាក់ព័ន្ធ” សេវាកម្មពាក់ព័ន្ធ ជាសេវាចាំបាច់ទាំងឡាយណាដើម្បីជួយដល់សិស្សឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់ គេ។²⁸ ដើម្បី “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ជាទូទៅមានន័យថា ការបង្កើតឲ្យមាននូវវឌ្ឍនភាពដ៏មានប្រយោជន៍នោះទៅឆ្លើយតបគោលបំណង និងវត្ថុបំណងទាំងឡាយរបស់កម្មវិធី IEP។²⁹ នៅឯកិច្ចប្រជុំ IEP ឪពុកម្តាយសិស្សត្រូវត្រៀមដើម្បីបញ្ចុះបញ្ចូលដល់ក្រុមការងារ IEP ថាកូនរបស់ពួកគេត្រូវការការព្យាបាលតាមបែប ABA ជាចាំបាច់ ដើម្បីឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ សម្រាប់ព័ត៌មានបន្ថែមអំពីការវាយតម្លៃនិងដំណើរការកម្មវិធី IEP រួមទាំងអ្នកដែលត្រូវចូលរួមប្រជុំ IEP និងអ្វីដែលអ្នកអាចធ្វើឡើងក្នុងករណីដែលអ្នកមិនយល់ស្របតាមការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ ឬការសម្រេចរបស់ក្រុមការងារ IEP ទេនោះ។ [សូមចូលទៅកាន់។](#)

តើកម្មវិធី IEP កូនរបស់ខ្ញុំអាចត្រូវពន្យារពេលទេ?

ទេ។ ក្រោយពីបង្កើតកម្មវិធី IEP ឡើង ការអប់រំពិសេសនិងសេវាពាក់ព័ន្ធទាំងឡាយត្រូវបានផ្តល់ដល់កូនរបស់អ្នកទៅតាមកម្មវិធី IEP។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន ត្រូវតែប្រាកដថា ពុំមានការពន្យារពេលក្នុងការអនុវត្តកម្មវិធី IEP របស់សិស្សទេ រួមបញ្ចូលទាំងករណីណាមួយពាក់ព័ន្ធដល់សណ្ឋរអំពីការបង់ប្រាក់សម្រាប់ការអប់រំពិសេស និងសេវាពាក់ព័ន្ធទាំងឡាយ។³⁰

តើមណ្ឌលសិក្សាធិការ ឬធានារ៉ាប់រងរបស់ខ្ញុំបង់ចំណាយសម្រាប់ការព្យាបាល តាមបែប ABA ទេ?

ការព្យាបាលតាមបែប ABA ត្រូវផ្តល់នៅក្នុងកម្មវិធី IEP កូនរបស់អ្នក មិនមែនមានន័យថា គម្រោងធានារ៉ាប់រង ឬភាគីទីបីស្រដៀងគ្នានេះលែងត្រូវផ្តល់ឲ្យទៀត ឬ បង់ថ្លៃសម្រាប់សេវាទាំងឡាយដល់កុមារមានពិការភាពនោះទេ។³¹ គម្រោង Medi-Cal និងធានារ៉ាប់រងឯកជនត្រូវផ្តល់នូវសេវាព្យាបាលតាមបែប ABA ទៅដល់កុមារទាំងឡាយដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។ កុមារទទួលបានការព្យាបាលនៅក្នុងបរិបទអប់រំ ឬ សម្រាប់គោលបំណងអប់រំ មិនអាចដោះលែងអ្នកធានាចេញពីការធានាទៅលើសេវាកម្មទាំងឡាយដែលត្រូវការក្រៅបរិបទអប់រំនោះទេ។³²

តើមណ្ឌលសិក្សាធិការអាចស្នើសុំខ្ញុំឲ្យប្រើគម្រោង Medi-Cal ឬគម្រោងធានារ៉ាប់រងដោយរដ្ឋផ្សេងទៀតដើម្បីបង់ថ្លៃសេវាបានទេ?

មណ្ឌលសិក្សាធិការអាចសុំការយល់ព្រមពីអ្នកដើម្បីប្រើគម្រោង Medi-Cal ដើម្បីបង់ថ្លៃសេវាពាក់ព័ន្ធទាំងឡាយរបស់សិស្សអ្នក ឬថ្លៃអ្នកមិនតម្រូវឱ្យផ្តល់ការយល់ព្រមនោះទេ។ មណ្ឌលសិក្សាធិការរដ្ឋអាចនឹងប្រើប្រាស់គម្រោង Medi-Cal កុមារ ឬគម្រោងធានារ៉ាប់រងដោយរដ្ឋផ្សេងទៀត ដើម្បីផ្តល់ ឬបង់ថ្លៃសេវាទាំងឡាយដូចដែលត្រូវបានអនុញ្ញាតស្ថិតក្រោមកម្មវិធីធានារ៉ាប់រង។

ទោះជាយ៉ាងណា ប្រសិនបើបំណងនៃការព្យាបាលតាមបែប ABA គឺដើម្បីផ្តល់ FAPE ទៅដល់កុមារដែលមានសិទ្ធិទទួលបានដោយស្របច្បាប់នោះ មណ្ឌលសិក្សាធិការមិនអាចតម្រូវឱ្យឪពុកម្តាយកុមារចុះហត្ថលេខាសម្រាប់ចុះឈ្មោះក្នុងគម្រោង Medi-Cal ដើម្បីធានាលើសេវានោះទេ។³³ មណ្ឌលសិក្សាធិការអាចនឹងមិនតម្រូវឱ្យឪពុកម្តាយកុមារទទួលខុសត្រូវចំណាយប្រាក់ហោប៉ៅសម្រាប់សេវាកម្មទាំងឡាយដូចជាការបង់ប្រាក់នៃចំនួនទឹកប្រាក់ត្រូវបង់ផ្ទាល់ខ្លួន ឬសហបង់ប្រាក់ទេ។ ប្រសិនបើការបង់ប្រាក់ចំនួនទឹកប្រាក់ផ្ទាល់ខ្លួន ឬសហបង់ប្រាក់កើតឡើងដោយសារតែការដាក់ពាក្យទាមទារសម្រាប់សេវាកម្មនោះ ពេលនោះមណ្ឌលសិក្សាធិការអាចនឹងចេញថ្លៃ បើមិនអីចឹងទេឪពុកម្តាយត្រូវចេញនោះហើយ។³⁴

ហើយមណ្ឌលសិក្សាធិការអាចនឹងមិនប្រើអត្ថប្រយោជន៍របស់កូននៅក្រោមគម្រោង Medi-Cal ទេ ប្រសិនបើប្រើវានឹង៖

- បន្ថយនូវរយៈពេលត្រូវធានាដែលមាន ឬអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយផ្សេងទៀត
- នាំឱ្យក្រុមគ្រួសារចេញចំណាយសេវា បើមិនអីចឹងទេត្រូវធានាដោយ អត្ថប្រយោជន៍ជាសាធារណៈ ឬកម្មវិធីធានារ៉ាប់រង ហើយដែលកុមារត្រូវការនៅខាងក្រៅពេលកុមារនៅក្នុងសាលា។
- បង្កើនបុព្វលាភ ឬនាំទៅដល់ការបញ្ឈប់អត្ថប្រយោជន៍ ឬ ធានារ៉ាប់រង ឬ
- ប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានដោយស្របច្បាប់សម្រាប់ការលើកលែងសម្រាប់ការស្ថិតនៅផ្ទះ និងតាមសហគមន៍ ផ្អែកទៅលើតម្លៃសរុបពាក់ព័ន្ធនឹងសុខភាព។³⁵

មណ្ឌលសិក្សាធិការត្រូវទទួលបាននូវការយល់ព្រមពីឪពុកម្តាយជាលាយលក្ខណ៍អក្សរមុនការទទួលបានអត្ថប្រយោជន៍ជាសាធារណៈ ឬធានារ៉ាប់រងរបស់កុមារ ឬឪពុកម្តាយ។³⁶ ប្រសិនបើឪពុកម្តាយមិនផ្តល់ការយល់ព្រមឱ្យប្រើអត្ថប្រយោជន៍ ឬធានារ៉ាប់រងរបស់ពួកគេ ព្រោះតែពួកគេនឹងទទួលខុសត្រូវលើចំណាយសម្រាប់សេវាកម្មនោះ ដើម្បីឱ្យត្រូវទៅតាមស្តង់ដារ FAPE មណ្ឌលសិក្សាធិការអាចនឹងប្រើមូលនិធិអប់រំពិសេសដើម្បីបង់ថ្លៃសេវាកម្ម។³⁷

តើត្រូវធ្វើយ៉ាងណាប្រសិនបើអត្ថប្រយោជន៍ជាសាធារណៈ ឬ ធានារ៉ាប់រងសុខភាពសាធារណៈបដិសេធមិនបង់ប្រាក់សម្រាប់ការព្យាបាលតាមបែប ABA នោះ?

ប្រសិនបើទិដ្ឋភាពងារសាធារណៈ ក្រៅពីមណ្ឌលសិក្សាធិការ បរាជ័យក្នុងការផ្តល់ ឬ បង់ប្រាក់សម្រាប់ការអប់រំពិសេស និងសេវាពាក់ព័ន្ធនោះ ទិដ្ឋភាពងារអប់រំ សាធារណៈក្នុងមូលដ្ឋានត្រូវផ្តល់ ឬបង់ប្រាក់សម្រាប់សេវាកម្មទាំងឡាយឲ្យបានរួស រាន។³⁸ ទិដ្ឋភាពងារអប់រំក្នុងមូលដ្ឋាន ជាធម្មតាមណ្ឌលសិក្សាធិការទទួលខុសត្រូវ សម្រាប់ការបង្កើតកម្មវិធី IEP របស់សិស្ស។ សូមមើលខាងលើសម្រាប់ព័ត៌មាន បន្ថែមស្តីពីការធានារបស់ធានារ៉ាប់រងលើការចំណាយសម្រាប់ការព្យាបាលតាម បែប ABA។

តើមណ្ឌលសិក្សាធិការអាចប្រើធានារ៉ាប់រងឯកជនរបស់ខ្លួនដើម្បីចំណាយសម្រាប់ការ ព្យាបាលតាមបែប ABA បានទេ?

បាទ/ចាស៍ ប្រសិនបើអ្នកផ្តល់ការយល់ព្រម ហើយធានារ៉ាប់រងឯកជនរបស់ អ្នកមានធានាទៅលើសេវាកម្មនោះ។ នៅពេលសេវាកម្មផ្តល់ FAPE ទៅដល់កុមារ ដែលមានសិទ្ធិទទួលបានដោយស្របច្បាប់នោះ ទិដ្ឋភាពងារសាធារណៈអាច នឹងទទួលបានតែការផ្តល់ឲ្យដំណើរការទៅលើធានារ៉ាប់រងឯកជនរបស់ឪពុកម្តាយ ក្នុងករណីឪពុកម្តាយផ្តល់ការយល់ព្រមតែប៉ុណ្ណោះ។ ឪពុកត្រូវតែផ្តល់ការយល់ព្រម គ្រប់ពេលដែលមណ្ឌលសិក្សាធិការស្នើសុំប្រើអត្ថប្រយោជន៍ធានា រ៉ាប់រងឯកជន របស់ឪពុកម្តាយ។ ការបដិសេធរបស់ឪពុកម្តាយដើម្បីអនុញ្ញាតឲ្យមណ្ឌលសិក្សា ធិការចូលទៅកាន់ធានារ៉ាប់រងឯកជនរបស់គេ មិនមែនលែងឲ្យមណ្ឌលសិក្សា ធិការឈប់លើការទទួលខុសត្រូវរបស់ខ្លួន ដើម្បីផ្តល់សេវាទាំងឡាយដោយមិនគិត ថ្លៃចំពោះឪពុកម្តាយនោះទេ។³⁹

ធានារ៉ាប់រងឯកជនជួនកាលតម្រូវឲ្យមានការបង់ប្រាក់ចេញពីហោប៉ៅផ្ទាល់ខ្លួន មុន ឬ សហបង់ប្រាក់សម្រាប់សេវាកម្ម។ នៅក្នុងករណីទាំងនេះ មណ្ឌលសិក្សាធិការ អាចនឹងចេញចំណាយដែលឪពុកម្តាយនឹងតម្រូវឲ្យបង់។⁴⁰ ធ្វើបែបនេះ មណ្ឌល សិក្សាធិការអាចចូលទៅកាន់ធានារ៉ាប់រងឯកជន ហើយឪពុកម្តាយនឹងមិនតម្រូវ ឲ្យបង់ថ្លៃចំណាយនោះទេ។ ឪពុកម្តាយនៅតែត្រូវផ្តល់ការយល់ព្រមទៅដល់មណ្ឌល សិក្សាធិការសម្រាប់ការប្រើធានារ៉ាប់រងឯកជន ឬ អត្ថប្រយោជន៍ ទាំង ឡាយដដែល។ ប្រសិនបើឪពុកម្តាយមិនផ្តល់ការយល់ព្រមឲ្យប្រើធានា រ៉ាប់រងឯក ជនរបស់ខ្លួន ពីព្រោះពួកគេនឹងទទួលខុសត្រូវលើចំណាយសម្រាប់សេវាកម្មនោះ ដើម្បីឲ្យត្រូវតាមស្តង់ដារ FAPE មណ្ឌលសិក្សាធិការអាចនឹងប្រើនូវមូលនិធិអប់រំ ពិសេសរបស់ខ្លួនដើម្បីបង់ថ្លៃសេវាកម្ម។⁴¹

ការព្យាបាលតាមបែប ABA តាមរយៈមជ្ឈមណ្ឌលប្រចាំតំបន់

ជាធម្មតា គម្រោងធានារ៉ាប់រងសុខភាពនិងមណ្ឌលសិក្សាធិការ ផ្តល់សេវានិង មូលនិធិព្យាបាលតាមបែប ABA។ ម្តងម្កាល មជ្ឈមណ្ឌលប្រចាំតំបន់ក៏ផ្តល់ មូលនិធិនិងសេវាការព្យាបាលតាមបែប ABA ផងដែរ។ មជ្ឈមណ្ឌលប្រចាំតំបន់ អាចផ្តល់មូលនិធិនិងសេវាព្យាបាលតាមបែប ABA នៅក្រោមកម្មវិធីពីរ - កម្មវិធី ឆាប់ចូលរៀន និងច្បាប់ Lanterman។ នៅក្នុងផ្នែកនេះផ្តល់សេចក្តីផ្តើមជាគោលពី

មជ្ឈមណ្ឌលប្រចាំតំបន់រដ្ឋកាលីហ្វ័រញ៉ា កម្មវិធីឆាប់ចូលរៀន ច្បាប់ Lanterman ហើយមជ្ឈមណ្ឌលប្រចាំតំបន់ផ្តល់មូលនិធិសម្រាប់ការព្យាបាលតាមបែប ABA។ មជ្ឈមណ្ឌលប្រចាំតំបន់ក៏អាចផ្តល់ផងដែរនូវការរៀបចំឯកសារពិភាពចាំបាច់ ផ្នែកវេជ្ជសាស្ត្របន្ថែមទៀតចំពោះគម្រោងធានារ៉ាប់រងសុខភាព។ បើទោះបីជាអ្នក មិនមានគម្រោងទទួលយកសេវា ABA តាមរយៈមជ្ឈមណ្ឌលប្រចាំតំបន់ក៏ដោយ ក៏វាមានប្រយោជន៍ដើម្បីពិភាក្សាពីជម្រើសនានាជាមួយពួកគេដែរ។

តើមជ្ឈមណ្ឌលប្រចាំតំបន់រដ្ឋកាលីហ្វ័រញ៉ាជាអ្វី?

មជ្ឈមណ្ឌលប្រចាំតំបន់រដ្ឋកាលីហ្វ័រញ៉ា សម្របសម្រួលសេវាកម្មដល់កុមារនិងមនុស្ស ពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់។ មានមជ្ឈមណ្ឌលប្រចាំ តំបន់ ឯកជនមិនរកកម្រៃចំនួន 21 នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មជ្ឈមណ្ឌលប្រចាំតំបន់ ស្ថិតក្រោមក្រសួងសេវាការរីកលូតលាស់ (DDS) និងត្រូវអនុវត្តទៅតាម ច្បាប់ចំណងជើង 17 និងច្បាប់ Lanterman។ ច្បាប់ចំណងជើង 17 គ្រប់គ្រង លើកម្មវិធីឆាប់ចាប់ផ្តើមរបស់រដ្ឋកាលីហ្វ័រញ៉ាសម្រាប់ទារកនិងកុមារអាយុពី 0 ដល់ 36 ខែ។⁴² ច្បាប់ Lanterman គ្រប់គ្រងលើសេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ ក្មេងអាយុពី 3ឆ្នាំឡើងទៅ។ មជ្ឈមណ្ឌលប្រចាំតំបន់វាយតម្លៃពិការភាពការរបស់ មនុស្ស និងកំណត់ពីសិទ្ធិស្របច្បាប់ដែលអាចទទួលបានសេវាកម្មរួមទាំង ការព្យាបាលតាមបែប ABA ផងដែរ។

តើកម្មវិធីឆាប់ចាប់ផ្តើម (0 ដល់ 36ខែ) ជាអ្វី?

កម្មវិធីឆាប់ចាប់ផ្តើមរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ផ្តល់នូវសេវាកម្មសម្រាប់កុមារ ពីអាយុ 0 ដល់ 36 ខែ។ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងច្បាប់ស្តីពី បុគ្គលមានពិការភាពអប់រំ (IDEA) ផ្នែក C⁴³ កម្មវិធីឆាប់ចាប់ផ្តើមធានាដល់សេវា អន្តរាគមន៍សម្រាប់ទារក ឬកុមារតូចដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។ ប្រព័ន្ធនៃសេវាកម្មនេះ អនុវត្តតាមវិធានសម្របសម្រួលនិងផ្ដោតទៅលើគ្រួសារជា ចម្បង ដើម្បីអន្តរាគមន៍ទាន់ពេល។⁴⁴ ការវាយតម្លៃឯកសាររបស់មជ្ឈមណ្ឌលប្រចាំ តំបន់កំណត់ទៅលើលក្ខណសម្បត្តិដែលអាចទទួលបានដោយស្របច្បាប់របស់ទារក ឬកុមារតូចសម្រាប់ការអន្តរាគមន៍ទាន់ពេលតាមរយៈកម្មវិធីឆាប់ចាប់ផ្តើម

ទារកនិងកុមារតូចអាយុពី 0 ដល់ 36ខែ អាចនឹងមានសិទ្ធិទទួលបានដោយស្រប ច្បាប់សម្រាប់កម្មវិធីចាប់ផ្តើមទាន់ពេលប្រសិនបើពួកគេបំពេញបានទៅតាម មួយក្នុងចំណោមលក្ខខណ្ឌតម្រូវទាំងឡាយ៖

- មានការយឺតយ៉ាវផ្នែកការលូតលាស់យ៉ាងហោចណាស់ 33% នៅក្នុងផ្នែក មួយ ឬ ច្រើននៃការលូតលាស់នៃការយល់ដឹង ការទំនាក់ទំនង សង្គម ឬ អារម្មណ៍ ការសម្របខ្លួន ឬ ការលូតលាស់ផ្នែករាងកាយទាំងមូលរួមទាំងការ មើលនិងការស្តាប់ផងដែរ ឬ

- មានមូលហេតុដឹងច្បាប់ពីលក្ខខណ្ឌដោយមានឱកាសនៃលទ្ធផលល្អគលាស់យឺត ឬ
- ត្រូវពិចារណាទៅលើហានិភ័យខ្ពស់នៃការមានពិការភាពការល្អគលាស់ធ្ងន់ធ្ងរដោយសារតែការរួមបញ្ចូលគ្នានៃកត្តាហានិភ័យផ្នែកជីវវេជ្ជសាស្ត្រ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលដែលមានជំនាញច្បាស់លាស់។⁴⁵

សេវាអន្តរាគមន៍ទាន់ពេលវេលាផ្សេងៗគ្នា។ ការពិចារណារួមបញ្ចូលនូវតម្រូវការវាយតម្លៃការល្អគលាស់របស់បុគ្គល និងអាទិភាពរបស់គ្រួសារ នឹងការព្រួយបារម្ភទាំងឡាយដែលត្រូវបានចែករំលែកជាមួយនិងក្រុមការងារគម្រោងសេវាគ្រួសារជាលក្ខណៈបុគ្គល (IFSP)។ សេវាអន្តរាគមន៍ទាន់ពេល អាចរាប់បញ្ចូលទាំងការព្យាបាលតាមបែប ABA។ IFSP របស់កុមារតូចអាចបង្ហាញពីសេវាកម្មរួមបញ្ចូលទាំងការព្យាបាលតាមបែប ABA ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាលក្ខណៈបុគ្គលរបស់គេ។

ប្រសិនបើអ្នកគិតថា កូនតូចរបស់អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលតាមបែប ABA សូមទាក់ទងមជ្ឈមណ្ឌលប្រចាំតំបន់ ឬមណ្ឌលសិក្សាធិការរបស់អ្នក។ មជ្ឈមណ្ឌលប្រចាំតំបន់ ឬមណ្ឌលសិក្សាធិការ នឹងចាត់តាំងអ្នកសម្របសម្រួលសេវាកម្មម្នាក់។ អ្នកសម្របសម្រួលសេវាកម្មនឹងជួយអ្នកតាមរយៈការកំណត់ពីលក្ខណសម្បត្តិដែលអាចទទួលបានដោយស្របច្បាប់ និងធ្វើការសម្របសម្រួលសេវាព្យាបាលតាមបែប ABA។⁴⁶

កូនខ្ញុំមានអាយុក្រោម 3 ឆ្នាំ មានលក្ខណសម្បត្តិមួយចំនួនដូចជំងឺខ្សោយបញ្ហាពិការភាព ប៉ុន្តែមិនទាន់ទទួលបានការធ្វើរោគវិនិច្ឆ័យនៅឡើយទេ។ តើពួកគេអាចទទួលបានការព្យាបាលតាមបែប ABA ពីមជ្ឈមណ្ឌលប្រចាំតំបន់បានដែរឬទេ?

ប្រសិនបើកូនរបស់អ្នកមិនមានរោគវិនិច្ឆ័យថាមានជំងឺខ្សោយបញ្ហាពិការភាពទេ នោះ ពួកគេអាចទទួលបានសេវាកម្ម ABA ពីមជ្ឈមណ្ឌលប្រចាំតំបន់ ប្រសិនបើពួកគេបំពេញបានទៅតាមលក្ខខណ្ឌតម្រូវដើម្បីទទួលបានដោយស្របច្បាប់តាមរយៈកម្មវិធីឆាប់ចាប់ផ្តើម។⁴⁷

តើច្បាប់ Lanterman (អាយុ 3 ឆ្នាំឡើងទៅ) ជាអ្វី?

ច្បាប់ Lanterman ជាច្បាប់រដ្ឋកាលីហ្វ័រញ៉ា តម្រូវឱ្យមជ្ឈមណ្ឌលប្រចាំតំបន់ផ្តល់សេវាដល់មនុស្សចាប់ពីអាយុ 3 ឆ្នាំឡើងទៅ។ ច្បាប់ធានាចំពោះអ្នកដែលមានពិការភាពផ្នែកការល្អគលាស់ ឱ្យទទួលបានសេវាកម្ម និងជំនួយទាំងឡាយដែលគេត្រូវការដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងជីវិតសហគមន៍និងបទពិសោធន៍រស់នៅប្រចាំថ្ងៃដូចអ្នកទាំងនោះដែលមិនមានពិការភាពដែរ។⁴⁸

ដើម្បីមានសិទ្ធិទទួលបានដោយស្របច្បាប់សម្រាប់សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ស្ថិតក្រោមច្បាប់ Lanterman នោះ បុគ្គលត្រូវតែមានពិការភាពដែល៖

- កើតមានឡើងមុនអាយុ 18 ឆ្នាំ
- រំពឹងថានឹងបន្តជារៀងរហូត និង
- បង្ហាញពីពិការភាពធ្ងន់ធ្ងរ។

លក្ខខណ្ឌសមស្របអាចទទួលបានរួមបញ្ចូលនូវវិបត្តិខួរក្បាលដោយការប៉ះទង្គិចធ្ងន់ធ្ងរ ជំងឺស្ករ ខ្សោយបញ្ហាពិការភាព ដោនស៊ីនដ្រូម ពិការបញ្ហា និងលក្ខខណ្ឌពិការភាពផ្សេងទៀតស្រដៀងគ្នាទៅនឹងពិការបញ្ហា ឬមានតម្រូវការព្យាបាលស្រដៀងគ្នា។⁴⁹ ច្បាប់ Lanterman និយាយថាមជ្ឈមណ្ឌលប្រចាំតំបន់ត្រូវផ្តល់ការវាយតម្លៃ និងសេវាសម្របសម្រួល។ ពួកគេក៏ត្រូវអភិវឌ្ឍផងដែរនូវគម្រោងកម្មវិធីផ្តល់ខ្លួន (IPP)។ កម្មវិធី IPP អាចបង្ហាញពីតម្រូវការផ្នែកវេជ្ជសាស្ត្រសម្រាប់ការព្យាបាលតាមបែប ABA ឬការព្យាបាលសុខភាពផ្នែកអាកប្បកិរិយាផ្សេងទៀត។ មជ្ឈមណ្ឌលសិក្សាធិការរបស់កុមារ ឬមជ្ឈមណ្ឌលប្រចាំតំបន់មានការទទួលខុសត្រូវចំពោះការសម្របសម្រួលសេវាមានតម្រូវការនានា និងជំនួយអប់រំនៅពេលកុមារមានអាយុគ្រប់ 3 ឆ្នាំ។ ប្រសិនបើកុមារមានអាយុ 3 ឆ្នាំឡើងសូមទាក់ទងមកកាន់មជ្ឈមណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន និង/ឬមជ្ឈមណ្ឌលប្រចាំតំបន់ដើម្បីចាត់ចែងការវាយតម្លៃ។

តើមជ្ឈមណ្ឌលប្រចាំតំបន់ផ្តល់ការព្យាបាលតាមបែប ABA ឬទេ ហើយមានតម្លៃប៉ុន្មាន?

មជ្ឈមណ្ឌលប្រចាំតំបន់ផ្តល់សេវាវាយតម្លៃនិងសេវាសម្របសម្រួលដោយមិនគិតថ្លៃទៅដល់អ្នកដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវកំណត់និងបន្តផ្តល់ប្រភពមូលនិធិសម្រាប់អតិថិជនទាំងឡាយណាដែលទទួលបានសេវាកម្មពីមជ្ឈមណ្ឌលប្រចាំតំបន់។⁵⁰ ធានារ៉ាប់រងរដ្ឋ ឬឯកជនគួរតែត្រូវប្រើមុនគេសម្រាប់សេវាកម្មចាំបាច់នានាផ្នែកវេជ្ជសាស្ត្រ ដូចជាការព្យាបាលតាមបែប ABA ជាដើម។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គម្រោង Medi-Cal, គម្រោងធានារ៉ាប់រងឯកជនច្រើនលើសលប់ និងមជ្ឈមណ្ឌលសិក្សាធិការ ត្រូវផ្តល់មូលនិធិសម្រាប់សេវា ABA ទៅដល់កុមារដែលមានសិទ្ធិទទួលបានដោយស្របច្បាប់។ ប្រសិនបើធានារ៉ាប់រងមិនធានាទៅលើសេវានេះ ទេ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋានទាំងឡាយ (មជ្ឈមណ្ឌលសិក្សាធិការ) ឬមជ្ឈមណ្ឌលប្រចាំតំបន់ នឹងទិញ ឬផ្តល់វា។⁵¹

ប្រសិនបើ Medi-Cal ឬធានារ៉ាប់រងឯកជនបដិសេធសំណើរបស់អ្នកសម្រាប់ការព្យាបាលតាមបែប ABA នោះ មជ្ឈមណ្ឌលប្រចាំតំបន់អាចនឹងចេញថ្លៃចំណាយនោះ។ មជ្ឈមណ្ឌលក្នុងតំបន់នឹងចេញថ្លៃចំណាយសម្រាប់អ្នកទាំងឡាយណាដែលមានសិទ្ធិទទួលបានដោយស្របច្បាប់តែប៉ុណ្ណោះសម្រាប់សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់។ មជ្ឈមណ្ឌលប្រចាំតំបន់មិនអាចផ្តល់មូលនិធិការព្យាបាលតាម

ABA ដល់អ្នកដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅដោយពុំទទួលបាននូវការ
ការបដិសេធពីធានារ៉ាប់រងឯកជន និង/ឬ គម្រោង Medi-Cal ជាមុននោះទេ។
មជ្ឈមណ្ឌលក្នុងតំបន់ក៏ត្រូវកំណត់ដែរថា ការប្តឹងជំទាស់នឹងមិនទទួលបានជោគ
ជ័យនោះទេ។⁵² ប្រសិនបើអ្នកទទួលបានការបដិសេធពីធានារ៉ាប់រងឯកជន
និង/ឬ Medi-Cal សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់ដើម្បីកំណត់ថា តើ
ការប្តឹងជំទាស់អាចនឹងទទួលបានជោគជ័យឬអត់។ ប្រសិនបើអ្នកមិនទាន់មាន
សិទ្ធិទទួលបានដោយស្របច្បាប់សម្រាប់សេវាមជ្ឈមណ្ឌលក្នុងតំបន់ទេនោះ អ្នក
នឹងចាំបាច់ត្រូវដាក់ពាក្យសុំ។

មជ្ឈមណ្ឌលប្រចាំតំបន់អាចនឹងផ្តល់មូលនិធិសេវា ABA ប្រសិនបើបុគ្គលមាន
គម្រោងធានារ៉ាប់រងសុខភាពបង់ថ្លៃខ្លួនឯង/ធានាខ្លួនឯងនោះ។ មជ្ឈមណ្ឌល
ក្នុងតំបន់អាចនឹងផ្តល់មូលនិធិផងដែរនូវការព្យាបាលតាមបែប ABA ដល់
គម្រោងធានារ៉ាប់រងសុខភាពដែលមាននៅក្រៅរដ្ឋកាលីហ្វ័រញ៉ា។ មជ្ឈមណ្ឌល
ក្នុងតំបន់នឹងមិនទិញសេវាកម្មណាដែលអាចនឹងទទួលបានពីគម្រោង Medi-Cal,
Medicare ឬធានារ៉ាប់រងឯកជន នៅពេលដែលអ្នកប្រើប្រាស់ ឬគ្រួសារដែល
បំពេញទៅតាមលក្ខខណ្ឌកំណត់សម្រាប់ការធានា ប៉ុន្តែជ្រើសរើសមិនបន្ត។

តើមជ្ឈមណ្ឌលប្រចាំតំបន់អាចបង់ថ្លៃសហបង់ថ្លៃ សហធានារ៉ាប់រង និង/ឬការ
បង់ថ្លៃពីហោប៉ៅផ្ទាល់ខ្លួនបានទេ?

បាន/ចាស់។ មជ្ឈមណ្ឌលប្រចាំតំបន់អាចបង់ថ្លៃឱ្យសហបង់ថ្លៃ និងការបង់ថ្លៃ
ចេញពីហោប៉ៅផ្ទាល់ខ្លួន ប្រសិនបើប្រាក់ចំណូលគ្រួសារតិចជាង 400% នៃគោល
ការណ៍កម្រិតភាពក្រីក្រសហព័ន្ធនោះ។⁵³ សួរទៅកាន់អ្នកសម្របសម្រួលសេវាកម្ម
មជ្ឈមណ្ឌលប្រចាំតំបន់អ្នកសម្រាប់ការផ្តល់មូលនិធិសហបង់ថ្លៃ។

ខ្ញុំមិនមានការបដិសេធពីធានារ៉ាប់រងឯកជន ឬ Medi-Cal ទេ។ តើមានការលើក
លែងទេ?

បាន/ចាស់។ មជ្ឈមណ្ឌលប្រចាំតំបន់អាចនឹងបង់ថ្លៃសម្រាប់សេវាកម្មផ្នែក
អាកប្បកិរិយាក្នុងអំឡុងរយៈពេលទាំងនេះ៖

- ក្នុងពេលដែលអ្នកកំពុងតែមិនឯកភាព ប៉ុន្តែមុនពេលដែលអ្នកទទួលបាន
នូវការបដិសេធទេ។
- កំពុងស្ថិតក្នុងការរង់ចាំការសម្រេចចិត្តផ្នែករដ្ឋបាលពីបណ្តឹងជំទាស់ ប្រសិន
បើអ្នកផ្តល់ដល់មជ្ឈមណ្ឌលប្រចាំតំបន់នូវភស្តុតាងដែលអ្នកបានប្តឹងជំទាស់។
- រហូតដល់ Medi-Cal, ធានារ៉ាប់រងឯកជន ឬ គម្រោងសេវាថែទាំសុខភាព
ចាប់ផ្តើមសេវាកម្ម ABA។⁵⁴

ព័ត៌មានទំនាក់ទំនងសម្រាប់មជ្ឈមណ្ឌលប្រចាំតំបន់រដ្ឋកាលីហ្វ័រញ៉ា៖

ដើម្បីរកមើលនិងទាក់ទងមជ្ឈមណ្ឌលប្រចាំតំបន់ក្នុងមូលដ្ឋានរបស់អ្នក សូមអនុវត្តទៅតាមតំណភ្ជាប់នេះ ដែលថែទាំដោយនាយកដ្ឋានសេវាកម្មការលូតលាស់រដ្ឋកាលីហ្វ័រញ៉ា៖ <https://www.dds.ca.gov/rc/listings/>។

គន្លឹះខ្លីៗជាទូទៅ៖

- ប្រសិនបើអ្នកត្រូវបានបដិសេធការព្យាបាលតាមបែប ABA តាមរយៈគម្រោងធានារ៉ាប់រងសុខភាពរបស់អ្នកនោះ សូមស្នើសុំមូលហេតុជាលាយលក្ខណ៍អក្សរ។
- ថតចម្លងការវាយតម្លៃ គម្រោងព្យាបាល គោលបំណង និងលិខិតទាំងអស់ចេញពីគ្រូពេទ្យកុមារកូនរបស់អ្នកនោះមណ្ឌលសិក្សាធិការ ឬមជ្ឈមណ្ឌលប្រចាំតំបន់ជួយដល់ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រនៃការព្យាបាលតាមបែប ABA។
- កត់ត្រាទុក។ សរសេរចុះនូវកាលបរិច្ឆេទនៃការហៅទូរសព្ទរបស់អ្នក ឈ្មោះបុគ្គលដែលអ្នកនិយាយជាមួយ និងអ្វីៗដែលបុគ្គលនោះបាននិយាយ។
- រក្សាទុកឯកសារគាំទ្រទាំងអស់នៅក្នុងហ្វុលឌឺមួយដែលត្រូវបានបង្កើតឡើងសម្រាប់ប្រធានបទមួយនេះ។

¹ ក្រមសុខភាព & សុវត្ថិភាព វាក្យខណ្ឌ 1374.73(c)(3)

² https://www.dhcs.ca.gov/services/medi-cal/Documents/BHT_FAQ_12-18-18.pdf.

³ <https://www.dhcs.ca.gov/services/medi-cal/Documents/Medi-Cal-Coverage-for-EPSTD.pdf>

⁴ *Id.*

⁵ <https://www.dhcs.ca.gov/services/medi-cal/Pages/BehavioralHealthTreatment.aspx>. ការព្យាបាលសុខភាពផ្នែកអាកប្បកិរិយា គឺជាផ្នែកដ៏ទូលំទូលាយនៃសេវាកម្ម។ ការព្យាបាលសុខភាពផ្នែកអាកប្បកិរិយារួមបញ្ចូលនូវការព្យាបាលតាមបែប ABA និងវិធីសាស្ត្រអន្តរាគមន៍ផ្នែកលើកស្តីតាំងអាកប្បកិរិយាផ្សេងទៀត។

⁶ *Id.*

⁷ *Id.*

⁸ *Id.*

⁹ <https://www.dhcs.ca.gov/services/medi-cal/Pages/BehavioralHealthTreatment.aspx>.

10

<https://www.dhcs.ca.gov/formsandpubs/Documents/MMCDAPLsandPolicyLetters/APL2018/APL18-006.pdf>.

¹¹*Id.*

¹²*Id.*

¹³*Id.*

¹⁴*Id.*

¹⁵<https://www.law.cornell.edu/uscode/text/42/18022>, <https://www.law.cornell.edu/cfr/text/45/156.20>. អត្ថប្រយោជន៍សុខភាពដ៏ចាំបាច់ទាំងនេះរួមបញ្ចូលនូវសេវាសុខភាពផ្លូវចិត្តនិងការញៀនថ្នាំនិងសេវាអភិវឌ្ឍនិងស្តារនីតិសម្បទារ។

¹⁶<https://www.govinfo.gov/content/pkg/FR-2015-02-27/pdf/2015-03751.pdf>. HHS កំណត់សេវាត្រូវទទួលបានដោយសារសេវាទាំងនោះត្រូវផ្តល់ដល់បុគ្គល ដើម្បីទទួលបាន ការថែទាំ ឬ ភាគរយការបាត់បង់ជំនាញ ឬ មុខងារមិនដែលបានរៀន ឬ មិនដែលបានទទួល ដោយសារតែលក្ខខណ្ឌពិការភាព។ ឧទាហរណ៍រួមមាន ការព្យាបាលដល់ក្មេងដែលមិនចេះដើរ ឬ និយាយទៅតាមវ័យកំណត់។ សេវាទាំងនេះ អាចរួមបញ្ចូលនូវការព្យាបាលចលនាសញ្ញាអ្នកកាយនិងសមត្ថភាពការងារ រោគសាស្ត្រភាសានិយាយ និងសេវាផ្សេងៗទៀត សម្រាប់មនុស្សមាន ពិការភាពផ្សេងៗគ្នានៃបរិបទអ្នកជំងឺសម្រាកពេទ្យនិង/ឬមិនសម្រាកពេទ្យ។

¹⁷http://leginfo.ca.gov/pub/11-12/bill/sen/sb_0901-0950/sb_946_bill_20111009_chaptered.pdf

¹⁸<http://www.insurance.ca.gov/01-consumers/110-health/60-resources/05-autism/upload/REVAutismFAQs.pdf>.

¹⁹ក្រមធានារ៉ាប់រង វាក្យខណ្ឌ 10169 និង 10123.13.

²⁰នៅក្នុងស្ថានភាពមួយចំនួន អ្នកអាចទទួលបានបណ្តឹងជំទាស់ពន្លឿន។ នៅពេលជំរិត ឬសុខភាពរយៈពេលវែងរបស់បុគ្គលកំពុងតែមានហានិភ័យ។ សួរនាយកដ្ឋានសាមាជិកធានារ៉ាប់រងរបស់អ្នក ថាតើបណ្តឹងនេះអនុវត្តចំពោះអ្នកបានទេ។

²¹<https://www.insurance.ca.gov/01-consumers/110-health/60-resources/05-autism/upload/REVAutismFAQs.pdf>.

²²34 C.F.R. Sec. 300.17 ការអប់រំជាសាធារណៈសមស្របដោយឥតគិតថ្លៃ <https://sites.ed.gov/idea/regs/b/a/300.17>.

²³20 U.S.C. Sec. 1401(29); 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.

²⁴ចំណងជើង 20 វាក្យខណ្ឌ (Sec.) ក្រមសហរដ្ឋអាមេរិក (U.S.C.) 1401(9); ចំណងជើង 34, វាក្យខណ្ឌក្រមបទប្បញ្ញត្តិសហព័ន្ធ (C.F.R.) 300.17.

²⁵<https://serr.disabilityrightsca.org/serr-manual/chapter-4-information-on-iep-process/4-1-what-is-an-individualized-education-program-iep-and-how-do-i-request-one-for-my-child/>.

²⁶<https://serr.disabilityrightsca.org/serr-manual/chapter-4-information-on-iep-process/4-1-what-is-an-individualized-education-program-iep-and-how-do-i-request-one-for-my-child/>.

²⁷34 C.F.R. Sec. 300.320; Cal. Ed. Code Sec. 56344 (a). ការឈប់សម្រាក នៅក្នុងសាលាមានរយៈពេលយូរជាងប្រាំថ្ងៃ មិនត្រូវបានរាប់ចូលទៅក្នុង កាលបរិច្ឆេទផុតកំណត់ 60 ថ្ងៃនោះទេ។ ឧទាហរណ៍ ប្រសិនបើការណែនាំផ្តួចផ្តើម ដំបូងរបស់សិស្សសម្រាប់ការអប់រំពិសេសត្រូវបានធ្វើឡើង 30 ថ្ងៃ ឬតិចជាងនេះ មុនការបិទបញ្ចប់ឆ្នាំសិក្សាទៅរកសាលានោះ កម្មវិធី IEP នឹងត្រូវបង្កើត ឡើងក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃឆ្នាំសិក្សាបន្ទាប់។

²⁸34 C.F.R. Sec. 300.34(a).

²⁹ខោនធីសែនខែហ្គោ ការិយាល័យសវនាការការអប់រំពិសេសរដ្ឋកាលីហ្វ័រញ៉ា, 93 F.3d 1458, 1467 (9th Cir. 1996)។

³⁰34 C.F.R. Sec. 300.103 FAPE.

³¹34 C.F.R. Sec. 300.103(b) <https://sites.ed.gov/idea/regs/b/b/300.103>.

³²34 C.F.R. Sec. 300.154 (b)(1)(i). <https://sites.ed.gov/idea/regs/b/b/300.154>.

³³34 C.F.R. Sec. 300.154 (d)(2)(i).

³⁴34 C.F.R. Sec. 300.154 (d)(2)(ii).

³⁵34 C.F.R. Sec. 300.154 (d)(2)(iii).

³⁶34 C.F.R. Sec. 300.154 (d)(2)(iv) and (v).

³⁷34 C.F.R. Sec. 300.154 (f)(1).

³⁸34 C.F.R. Sec. 300.154 (B)(2). LEA អាចទាមទារឱ្យបង់សងវិញសម្រាប់ សេវាកម្មទាំងឡាយចេញពីទីភ្នាក់ងារមិនមែនអប់រំសាធារណៈ ឬបង់សម្រាប់សេវា កម្ម។

³⁹34 C.F.R. Sec. 300.154(e). សូមមើលផងដែរចំណុច (f).

⁴⁰34 C.F.R. Sec. 300.154 (f)(2).

⁴¹34 C.F.R. Sec. 300.154 (f)(1).

⁴²ការចាប់ផ្តើមនៅ 17 C.C.R. § 52000 រហូតដល់ 52175.

⁴³https://www.ecfr.gov/cgi-bin/text-idx?tpl=/ecfrbrowse/Title34/34cfr303_main_02.tpl.

⁴⁴IDEA; 20; U.S.C., វាក្យខណ្ឌ 1431 et seq.

⁴⁵ក្រុមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា វាក្យខណ្ឌ 95014(a). ក្រុមបទបញ្ញត្តិរដ្ឋ
កាលីហ្វ័រញ៉ា ចំណងជើង 17, ជំពូក 2, វាក្យខណ្ឌ 52022

⁴⁶17 C.C.R. § 52120.

⁴⁷17 C.C.R. § 52022.

⁴⁸https://www.dds.ca.gov/wp-content/uploads/2019/02/LA_Guide-1.pdf.

⁴⁹http://leginfo.legislature.ca.gov/faces/codes_displaySection.xhtml?lawCode=WIC§ionNum=4512

(និយមន័យសម្រាប់លក្ខខណ្ឌពិការភាពផ្សេងទៀត)។

⁵⁰W.I.C. 4659(a).

⁵¹34 C.F.R. Sec. 300.154 (B)(2). LEA អាចទាមទារឲ្យបង់សងវិញសម្រាប់
សេវាកម្មទាំងឡាយចេញពីទីភ្នាក់ងារមិនមែនអប់រំសាធារណៈ ឬបង់សម្រាប់សេវា
កម្ម។

⁵²https://www.altaregional.org/sites/main/files/file_attachments/a_family_guide_to_childrens_services.final1_.word_doc.pdf
(W&I Code 4648, 4659, 4685-4689.8).

⁵³W.I.C. 4659.1 Sec 7.

⁵⁴W.I.C. Sec. 4659.